



Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។

# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព ក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥០ នាក់ (២០% ជាស្ត្រី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប	
<b>១- ការសាងសង់បង្គន់អនាម័យ</b>	- សុំសាងសង់បង្គន់អនាម័យ ឱ្យបានគ្រប់គ្រួសារ ទូទាំង ១៣ ភូមិ ក្នុងឃុំល្វែងឫស្សី ដោយបង្គន់នីមួយៗ មានទំហំ ២ ម៉ែត្រ គុណនឹង ៣ ម៉ែត្រ ព្រមទាំងមានជំបូលសង្ក័សី ចាប់ផ្តើមពីឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ២០១៣។
<b>២- ការសាងសង់ផ្លូវ</b>	- សុំសាងសង់ផ្លូវចាប់ពីផ្លូវជាតិលេខ៦ ទៅកាន់វត្តព្រះហួត មានចម្ងាយ ៥៥០០ ម៉ែត្រ ដោយក្រាលគ្រួសក្រហម និងដាក់លូ ៥ កន្លែង មួយកន្លែងប្រើប្រាស់លូចំនួន ៨ កង់ មួយកង់ មានមុខកាត់ ១ ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១២។

- សុំសាងសង់ផ្លូវ ពីភូមិព្រៃទទឹង ទៅភូមិបាល័ង ប្រវែង ៦០០០ ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំជួសជុលផ្លូវពីភូមិក្នុង ទៅភូមិចំបក ប្រវែង ១០០០ ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំជួសជុលផ្លូវ ពីភូមិចំបក ទៅភូមិល្វែងឫស្សី ប្រវែង ៣០០០ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
- សុំជួសជុលផ្លូវពីភូមិល្វែងឫស្សី ទៅភូមិកកោះ ប្រវែង ចំនួន ៧០០០ ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

**៣- ការសាងសង់អណ្តូងទឹក**

- សុំដឹកអណ្តូងទឹកស្អាតដោយមានដាក់លូឱ្យបានក្នុងមួយភូមិចំនួន ១០ អណ្តូង ហើយអណ្តូងនីមួយៗមានជំរៅ ៨ ម៉ែត្រ ដាក់លូ ៨ កង់ ឱ្យបានទាំង១៣ភូមិក្នុងឃុំ ឱ្យបានចប់សព្វគ្រប់នៅឆ្នាំ ២០១២។

**៤- គ្រូបង្រៀនក្របខណ្ឌ**

- សុំផ្តល់គ្រូបង្រៀនពេញសិទ្ធិ ឬមានក្របខ័ណ្ឌ កំរិតបឋមសិក្សាចំនួន ២៤នាក់ សំរាប់សាលាបឋមសិក្សាទាំង ៨ភូមិ ក្នុងឃុំល្វែងឫស្សី នឹងជួយបណ្តុះបណ្តាលគ្រូបង្រៀនក្នុងមូលដ្ឋានឃុំចាប់ផ្តើមពីឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ២០១២។

**៥- សុខភាព**

- សុំផ្តល់ថយន្តសង្គ្រោះបន្ទាន់ ដល់មណ្ឌលសុខភាពសម្រាប់តែដឹកអ្នកជម្ងឺក្នុងឃុំល្វែងឫស្សី មួយគ្រឿង ម៉ាកតូយូតា សូមឱ្យបាននៅឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ស្រី ស៊ាត តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី ១ ប្រចាំឃុំបានមានប្រសាសន៍ថា «ខ្ញុំស្វាគមន៍ តម្រូវការដែលប្រជាពលរដ្ឋស្នើសុំ តម្រូវការអាទិភាពដែលបងប្អូនបានលើកនេះ ហើយខ្ញុំនឹងដាក់បញ្ចូលក្នុងផែនការឃុំ។ ម៉្យាងវិញទៀត ខ្ញុំនឹងធ្វើរបាយការណ៍តម្រូវការនីមួយៗដែលអង្គសិក្ខាសាលារកឃើញដាក់ជូនថ្នាក់ស្រុក»។ លោកបានសំដែងការអរគុណដល់អង្គការ ខុមហ្វ្រែល សមាគមអាដហុក និងអង្គការសមាគមដៃគូ ដែលបានគាំទ្រការរៀបចំសិក្ខាសាលានេះឡើងដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងពីតួនាទីជាម្ចាស់ឆ្នោត និងជាទុនមួយសំរាប់អោយយើងខ្ញុំអនុវត្តបន្ត។

លោក **ហម ឡុម** តំណាងគណបក្សប្រជាជន និងជាសមាជិកក្រុមប្រឹក្សាឃុំបានមានប្រសាសន៍ថា «ខ្ញុំសូមអរគុណ ដល់អង្គការ ខុមហ្វ្រែល អង្គការដៃគូ និងសហគមន៍ ដែលបានផ្តល់ឱកាសអោយគណបក្សនយោបាយបានសំដែងមតិ អោយប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការការងាររបស់គណបក្សនយោបាយនីមួយៗនិងក្រុមប្រឹក្សាឃុំ ហើយខ្ញុំនឹងយកតម្រូវការ ដែលអង្គសិក្ខាសាលារកឃើញដាក់ក្នុងកម្មវិធីនយោបាយបោះឆ្នោតក្រុមប្រឹក្សា ឃុំខាងមុខឆ្នាំ២០១២»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)  
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)  
ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

<sup>1</sup> No 015